

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីណែនាំស្តីពីការរៀបចំវេទិកា
ការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម
ដើម្បីសុខភាព
ឆ្នាំ ២០២២



អាណត្តិ

ការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាព ដែលហៅកាត់ថា Social and Behavior Change (SBC) មានសារៈសំខាន់ណាស់ដើម្បីលើកកម្ពស់ការអនុវត្តរបស់បុគ្គល គ្រួសារ សង្គម ក្នុងការការពារនិងថែទាំសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ដើម្បីដំណើរការមួយសំដៅលើកកម្ពស់ឥរិយាបថសុខភាព និងធ្វើឱ្យឥរិយាបថនេះក្លាយជាទម្លាប់ ។ ក្រសួងសុខាភិបាលចាត់ទុកការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីលើកកម្ពស់សុខភាព ជាយុទ្ធសាស្ត្រគន្លឹះមួយ ដើម្បីឱ្យការផ្លាស់ប្តូរឥរិយាបថប្រកបដោយនិរន្តរភាពសម្រេចទៅបានតម្រូវឱ្យបុគ្គលគ្រប់រូប និងសង្គមទាំងមូលភ្នាក់ព្រកចូលរួមទទួលខុសត្រូវ អនុវត្ត ដឹកនាំ និងជំរុញការអនុវត្តឥរិយាបថសុខភាពឱ្យបានត្រឹមត្រូវ ។ ក្រសួងសុខាភិបាលចាត់ទុកការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាព (SBC) នេះជាអាទិភាព និងលើកឡើងពីការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាព (SBC) នៅក្នុងផែនការយុទ្ធសាស្ត្រសុខាភិបាលទី១ (២០០៣-២០០៧), ទី២ (ឆ្នាំ២០០៨-២០១៥), ទី៣ (២០១៦-២០២០), និងទី៤ (២០២២-២០៣០) ។ វេទិកាផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាពនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគមន៍ រៀបចំឡើងដើម្បីចែករំលែកទូរព័ត៌មានមេរៀន បទពិសោធន៍ថ្មីៗតាមបែបអន្តរវិស័យ ដែលជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាពប្រកបដោយប្រសិទ្ធភាព ។

សេចក្តីណែនាំក្នុងការរៀបចំវេទិកាស្តីពីការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាព (SBC Forum Guideline) នេះ មានសារៈសំខាន់សម្រាប់បង្កើនសមត្ថភាពនិងជំនាញក្នុងការរៀបចំវេទិកាផ្លាស់ប្តូរឥរិយាបថ ដើម្បីលើកកម្ពស់ការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធនានា ទាក់ទងទៅនឹងការងារផ្លាស់ប្តូរឥរិយាបថ និងអ្នកប្រកបវិជ្ជាជីវៈសុខភាពនៅគ្រប់ថ្នាក់រួមមាន ថ្នាក់ជាតិ ខេត្ត ស្រុកប្រតិបត្តិ និងសហគមន៍ ដើម្បីលើកកម្ពស់សុខភាពសហគមន៍ ។

សេចក្តីណែនាំថ្មីនេះ ត្រូវបានបង្កើតឡើងដោយមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយភាគីពាក់ព័ន្ធនានា ដោយបង្ហាញនូវជំហានសំខាន់ៗក្នុងការបង្កើតវេទិកាស្តីពីការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ។ ជំហាននីមួយៗត្រូវបានរៀបរាប់និងពន្យល់យ៉ាងច្បាស់លាស់ផ្អែកតាមបច្ចេកទេសនិងសម្របតាមបរិបទនៃប្រទេសកម្ពុជា ។

សង្ឃឹមថាសេចក្តីណែនាំនេះនឹងជួយសម្រួលដល់អ្នកអនុវត្តការងារផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម (SBC) និងអ្នកប្រកបវិជ្ជាជីវៈសុខភាព ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីបង្កើតឱ្យបាននូវវេទិកានៃការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម មានភាពរស់រវើក មានប្រសិទ្ធភាព និងមានស្តង់ដារខ្ពស់ ។ ខ្ញុំក៏នឹងទន្ទឹងរង់ចាំមើលការរីកចម្រើនប្រកបដោយគុណភាព និងលទ្ធផលជ័ត្រចះត្រចង់នៃការងារការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលនឹងរួមចំណែកដល់ការលើកកម្ពស់សុខភាពប្រជាជន កម្ពុជាគ្រប់រូបឱ្យកាន់តែប្រសើរឡើង ។

ថ្ងៃពុធ ១កើត ខែអាសាធ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២
រដ្ឋមន្ត្រីក្រសួងសុខាភិបាល



ម៉ម ប៊ុនហេង

សេចក្តីថ្លែងអំណរគុណ

មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពដែលជាសេនាធិការរបស់ក្រសួងសុខាភិបាលក្នុងដឹកនាំការអនុវត្តការងារ ផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម មានតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល ការគាំទ្រផ្នែកបច្ចេកទេស ការត្រួតពិនិត្យ តាមដាននិងវាយតម្លៃលើការរៀបចំវេទិកាផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាព ។ នាពេលកន្លងមកមជ្ឈមណ្ឌល- ជាតិលើកកំពស់សុខភាព បានជំរុញឱ្យមានការរៀបចំវេទិកាផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាពដែលជា មធ្យោបាយសំខាន់ក្នុងការស្វែងយល់ពីបញ្ហាសុខភាពរបស់សហគមន៍ និងជំនាញភាពជាអ្នកដឹកនាំសហគមន៍ក្នុងការ ដោះស្រាយបញ្ហា ។ ក្នុងនោះមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពបានផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីនៃមន្ទីរសុខាភិបាល រាជធានី ខេត្ត ស្តីពីការរៀបចំវេទិកា និងមានជាសេចក្តីណែនាំសម្រាប់រៀបចំវេទិកាផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បី សុខភាពផងដែរ ។

សេចក្តីណែនាំស្តីពីការរៀបចំវេទិកាការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាព (SBC Forum Guideline) ត្រូវបានកែសម្រួលដោយផ្អែកទៅលើសេចក្តីណែនាំដែលមានស្រាប់ មានឈ្មោះថា " សេចក្តីណែនាំសម្រាប់សកម្មភាព BCC ដើម្បីសុខភាព " របស់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ដែលបានផលិតតាំងពីឆ្នាំ ២០០៨ កន្លងទៅនេះ ។ ផ្អែកលើ ឯកសារចាស់នេះ រួមផ្សំនឹងបទពិសោធន៍ក្នុងការធ្វើការងារផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម សេចក្តីណែនាំថ្មីនេះជាឧបករណ៍ មួយដែលមានលក្ខណៈបច្ចុប្បន្នភាពនិងសមស្របតាមបរិបទជាក់ស្តែង សម្រាប់ជាការណែនាំបន្ថែមដល់អ្នកអនុវត្តការងារ ផ្លាស់ប្តូរឥរិយាបថនិងអ្នកប្រកបវិជ្ជាជីវៈសុខភាពនៅគ្រប់ថ្នាក់ រួមមាន ថ្នាក់ជាតិ ខេត្ត ស្រុកប្រតិបត្តិ និងសហគមន៍ ក្នុងការធ្វើ ផែនការ និងការអនុវត្តសកម្មភាពផ្លាស់ប្តូរឥរិយាបថសម្រាប់បុគ្គលនិងសង្គម នៅអង្គភាពរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ។

មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាពិសេសជូនថ្នាក់ដឹកនាំនៃក្រសួង សុខាភិបាល និងសមាជិកនៃក្រុមការងារបច្ចេកទេសរបស់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ថ្នាក់ខេត្ត និងអង្គការដៃគូ ដែលបានផ្តល់មតិយោបល់ក្នុងពេលរៀបចំសេចក្តីណែនាំនេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្តង់ដារនិងប្រសិទ្ធភាព នៃសកម្មភាព ការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាព ។

មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព សូមថ្លែងអំណរគុណដល់អង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI) និង ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈគម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាល- ភាព (PHB) ចំពោះការជួយជ្រោមជ្រែងលើការកែសម្រួលសេចក្តីណែនាំនេះឡើង ដើម្បីពង្រឹងគុណភាពនៃសកម្មភាពការផ្លាស់ប្តូរ ឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាពនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង ។

ថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២
ប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព



បណ្ឌិត.ឈា ឆជាតា

មាតិកា

អារម្ភកថា	1
សេចក្តីថ្លែងអំណរគុណ	2
មាតិកា.....	3
សាវតារ	4
គោលបំណងនៃការរៀបចំវេទិកា.....	6
សេចក្តីរំពឹងទុក.....	7
ស្ថាប័នពាក់ព័ន្ធ.....	8
ការរៀបចំវេទិកា	9
ផ្នែកទី១ : វេទិកាថ្នាក់ជាតិ	11
ផ្នែកទី២ : វេទិកាថ្នាក់ក្រោមជាតិ/ថ្នាក់ខេត្ត.....	16
ផ្នែកទី៣ : វេទិកាថ្នាក់សហគមន៍	20
ឧបសម្ព័ន្ធ	22
ឧបសម្ព័ន្ធទី១.....	23
ឧបសម្ព័ន្ធទី២ : ពន្យល់ន័យនៃពាក្យកាត់	24
ឧបសម្ព័ន្ធទី៣ : គណៈកម្មការរៀបចំសេចក្តីណែនាំ	25

សាវតារ

វេទិកានៃការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ជាវេទិកាមួយដែលពាំនាំ ចែករំលែកនូវព័ត៌មានមេរៀន បទ-
ពិសោធន៍ថ្មីៗតាមបែបអន្តរវិស័យ ដែលជំរុញឱ្យប្រសើរឡើងនូវការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាព តាមរយៈ
ការចូលរួមចែករំលែក និងកិច្ចសហប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធ ។

រហូតមកដល់ពេលបច្ចុប្បន្ន នៅក្នុងវិស័យសុខាភិបាល កម្មវិធីលើកកម្ពស់សុខភាពរបស់រដ្ឋាភិបាលនិងដៃគូជាច្រើន
បានប្រើពាក្យ ព័ត៌មាន ការអប់រំ និងការប្រាស្រ័យទាក់ទង (IEC) ការផ្លាស់ប្តូរឥរិយាបថតាមរយៈការប្រាស្រ័យទាក់ទង (BCC) ឬ
ការផ្លាស់ប្តូរឥរិយាបថក្នុងសង្គមតាមរយៈការប្រាស្រ័យទាក់ទង (SBCC) យោងទៅតាមដំណាក់កាលនីមួយៗរបស់ការវិវឌ្ឍន៍
ចម្រើននៃវិទ្យាសាស្ត្រឥរិយាបថ (Behavioral Sciences) ។ សម្រាប់ក្រសួងសុខាភិបាល ពាក្យ “ ការផ្លាស់ប្តូរឥរិយាបថបុគ្គលនិង
សង្គម ” (SBC) គឺជាពាក្យបច្ចេកទេសថ្មីត្រូវបានប្រើប្រាស់ក្នុងគោលបំណងផ្សព្វផ្សាយដល់ក្រុមគោលដៅដោយប្រើការប្រាស្រ័យ
ទាក់ទង ឬអន្តរាគមន៍មួយចំនួន ដើម្បីលើកទឹកចិត្តដល់ក្រុមគោលដៅក្នុងការផ្លាស់ប្តូរឥរិយាបថប្រកបដោយសុខុមាលភាព ។ ការ
ផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម មិនត្រឹមតែផ្តោតលើការប្រាស្រ័យទាក់ទងជាមួយក្រុមគោលដៅ ដើម្បីដោះស្រាយបញ្ហា
បុគ្គលទាក់ទងនឹងការយល់ដឹងអំពីការផ្លាស់ប្តូរឥរិយាបថផ្ទាល់ខ្លួនប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ព្រមទាំងដោះស្រាយ
បញ្ហាឬឧបសគ្គ និងរចនាសម្ព័ន្ធក្នុងសង្គមថែមទៀតផង ។



សកម្មភាពការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាពដែលមានភាពរឹងមាំ និងមានការសម្របសម្រួល បានល្អ គឺជាគន្លឹះដើម្បីចូលរួមធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវា ការគ្របដណ្តប់សេវា និងការទទួលបានសេវាសុខា- ភិបាល និងផ្តល់កិច្ចការពារហានិភ័យផ្នែកហិរញ្ញវត្ថុ ដើម្បីទទួលបាននូវសេវាសុខាភិបាលសម្រាប់មនុស្សគ្រប់កម្រិតសេដ្ឋកិច្ច សង្គម ។ សកម្មភាពការងារផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមទាំងនេះ រួមមានការផ្តួចផ្តើមឱ្យមានការលើកកម្ពស់សិទ្ធិ អតិថិជន និងសិទ្ធិ-កាតព្វកិច្ចអ្នកផ្តល់សេវា របៀបរស់នៅប្រកបដោយសុខុមាលភាព និងឥរិយាបថសមស្របក្នុងការស្វែងរក សេវាសុខាភិបាល ។

វិធីសាស្ត្រនៃការផ្លាស់ប្តូរឥរិយាបថមានលក្ខណៈអន្តរវិស័យ ។ ដូច្នេះហើយយុទ្ធសាស្ត្រនិងក្បួនខ្នាតនៅក្នុងកម្មវិធី មួយ តំបន់មួយ ឬសម្រាប់ប្រយុទ្ធប្រឆាំងជំងឺមួយ អាចយកមកកែសម្រួលដើម្បីអនុវត្តក្នុងវិស័យផ្សេងទៀតបាន ។ សកម្មភាព ផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាពដែលអាចជោគជ័យទៅបាន ទាមទារឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាល វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។ វេទិកានៃការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាព ជាបន្តបន្ទាប់ នឹងផ្តល់ជំនួយបន្ថែមទៅកាន់ក្រុមការងារបច្ចេកទេសដែលមានស្រាប់តាមរយៈការប្រជុំគ្នានៃភាគីពាក់ព័ន្ធជាច្រើន ក្នុង គោលបំណងចែករំលែកមេរៀនទាក់ទងនឹងការផ្លាស់ប្តូរឥរិយាបថដើម្បីសុខភាព ។ ប៉ុន្តែអ្វីដែលផ្ទុយពីក្រុមការងារបច្ចេកទេស គឺវេទិកានៃការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម នឹងមិនដើរតួជាកន្លែងសម្រាប់តាក់តែងគម្រោងការងារបច្ចេកទេស ឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ ។



គោលបំណងនៃការរៀបចំវេទិកា

គោលបំណងរួមនៃការរៀបចំវេទិកាផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម គឺដើម្បីពិភាក្សា ប្រមូលនូវព័ត៌មាន បទ-ពិសោធន៍ មេរៀនពីការអនុវត្តសកម្មភាពប្រគល់ជូននានា ក្នុងគោលបំណងដោះស្រាយនូវបញ្ហាសុខភាពតាមតួនាទីភារកិច្ចរបស់អ្នកពាក់ព័ន្ធ ធ្វើកិច្ចសហប្រតិបត្តិការ ឬបង្កើននូវសមត្ថភាព ។

ការចូលរួមចែករំលែកបទពិសោធន៍និងមេរៀនកន្លងមក ដែលពាក់ព័ន្ធនឹងសកម្មភាពផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាពនៅមានកម្រិត ។ ដូច្នេះតម្រូវឱ្យមានវេទិកាស្តីពីការផ្លាស់ប្តូរឥរិយាបថនេះឡើង ក្នុងគោលបំណងដោយឡែកដូចខាងក្រោម ៖

១. ដើម្បីពង្រឹងគុណភាពនៃសកម្មភាពផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាព តាមរយៈការចែករំលែកបទ-ពិសោធន៍ ការទទួលបាននូវព័ត៌មាន រឿងរ៉ាវពិតៗពីមូលដ្ឋានផ្ទាល់ វិធីសាស្ត្រថ្មីៗ និងគន្លឹះដែលជួយឱ្យសម្រេចបាននូវការផ្លាស់ប្តូរឥរិយាបថនៅកម្ពុជា ក៏ដូចជានៅជុំវិញពិភពលោកផងដែរ ។



២. ពង្រឹងកិច្ចសហការអន្តរវិស័យពីភាគីពាក់ព័ន្ធទាំងអស់ដែលបាននិងកំពុងអនុវត្តការងារលើការផ្លាស់ប្តូរឥរិយាបថសង្គមដើម្បីសុខភាព ។



៣. ពង្រឹងសមត្ថភាព និងជំរុញឱ្យមានការប្តេជ្ញាចិត្តខ្ពស់តាមរយៈសកម្មភាពដែលមានភាពស៊ីចង្វាក់ រួមបញ្ចូលគំនិតថ្មីៗ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ការកៀរគរធនធានបានពីគ្រប់មជ្ឈដ្ឋានក្នុងការគាំទ្រការអនុវត្តទាំងវេទិកាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគមន៍ ។



សេចក្តីណែនាំទូទៅ

វេទិកាផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ជាឱកាសនៃការសិក្សារៀនសូត្រ ស្វែងយល់ ដកស្រង់នូវមរៀនបទ- ពិសោធន៍ល្អៗដែលត្រូវនឹងស្ថានភាពរបស់អ្នកចូលរួម ដើម្បីយកទៅអនុវត្ត ដោះស្រាយ ព្រមទាំងបង្កើនចំណេះដឹងបន្ថែម ។ លទ្ធផលរំពឹងទុក ក្រោយពេលប្រារព្ធពិធី មានដូចតទៅ ៖

រយៈពេលខ្លី	រយៈពេលវែង
<p>ចែករំលែកបទពិសោធន៍ សម្ភារ វិធីសាស្ត្រ និងសកម្មភាព ផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ។</p>	<ul style="list-style-type: none"> • គុណភាពនៃសកម្មភាព SBC ត្រូវបានពង្រឹងតាមរយៈ ការចែករំលែកករណីសិក្សា វិធីសាស្ត្រ និងរៀនពី ព្រឹត្តិការណ៍នានាស្តីពីការងារការផ្លាស់ប្តូរឥរិយាបថ បុគ្គលនិងសង្គម • ការចូលរួមពីភាគីពាក់ព័ន្ធនានា (ក្នុងនាមជាសិក្ខាកាម វាគ្មិន ឬអ្នករៀបចំ) មានភាពទៀងទាត់ • សមត្ថភាពនិងការប្តេជ្ញាចិត្តរបស់អ្នកចូលរួម ត្រូវបាន ពង្រឹងតាមរយៈសកម្មភាពដែលមានភាពស៊ីចង្វាក់ រួម បញ្ចូលគំនិតថ្មីៗ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគី ពាក់ព័ន្ធ ការកៀរគរធនធានបានពីគ្រប់មជ្ឈដ្ឋានក្នុង ការគាំទ្រការអនុវត្ត ទាំងវេទិកាថ្នាក់ជាតិ ថ្នាក់ក្រោម ជាតិ និងថ្នាក់សហគមន៍ ។



ស្ថាប័នពាក់ព័ន្ធ

វេទិកានេះផ្ដោតខ្លាំងទៅលើអ្នកអនុវត្តការងារផ្លាស់ប្តូរឥរិយាបថ ។ វេទិកានេះនឹងត្រូវរៀបចំឡើងដោយមានវត្តមានពីស្ថាប័នរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន¹ភាគីពាក់ព័ន្ធដទៃទៀត និងសហគមន៍ ។ ជាមួយគ្នានេះផងដែរ វេទិកានេះក៏នឹងធ្វើការវិវឌ្ឍទ្រង់ទ្រាយ ក្បួនខ្នាត និងវិធីសាស្ត្ររបស់ខ្លួន ដែលឆ្លើយតបតាមមតិក្រលប់របស់ភាគីពាក់ព័ន្ធ ។

វេទិកាការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាព នឹងជំរុញឱ្យមានការចូលរួមជាបន្តបន្ទាប់ពី :

- កម្មវិធីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិដែលអនុវត្តកម្មវិធីសុខភាព
- ភាគីពាក់ព័ន្ធផ្សេងទៀតរួមមាន ស្ថាប័នដែលបានបណ្តុះបណ្តាលអ្នកផ្តល់សេវា អ្នកតំណាងគណៈ-កម្មការគ្រប់គ្រងមណ្ឌលសុខភាព អ្នកតំណាងក្រុមទ្រទ្រង់សុខភាពភូមិ ក្រុមប្រឹក្សាយុវ សង្កាត់ និងវិស័យឯកជន
- ម្ចាស់ជំនួយ និងភ្នាក់ងារអន្តរជាតិ ជាដៃគូអភិវឌ្ឍន៍ដែលធ្វើការពាក់ព័ន្ធនឹងកម្មវិធីសុខភាព
- សហគមន៍ ។



ដោយឡែក ចំពោះការសហប្រតិបត្តិការជាមួយវិស័យឯកជន វេទិកាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ឬថ្នាក់សហគមន៍ មិនគប្បីទទួលបានការគាំទ្រជាបច្ចេកទេសឬថវិកាពី (១) វិស័យឯកជននានាដែលអាជីវកម្មរបស់ក្រុមហ៊ុននោះផ្តល់ផលអវិជ្ជមាន ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ឬពី (២) ម្ចាស់ជំនួយនិងដៃគូពាក់ព័ន្ធដែលមានការពាក់ព័ន្ធជាមួយផ្ទាំងកំរិត វិស័យឯកជន នានាដែលអាជីវកម្មរបស់ក្រុមហ៊ុននោះផ្តល់ផលអវិជ្ជមានដល់សុខភាពសាធារណៈ ។ វិស័យឯកជនទាំងនោះមានដូចជា ក្រុមហ៊ុនផ្ទាំងកំរិត ឬឧស្សាហកម្មផ្ទាំងកំរិត ក្រុមហ៊ុនគ្រឿងស្រវឹង ឬឧស្សាហកម្មគ្រឿងស្រវឹង ក្រុមហ៊ុនភេសជ្ជៈផ្អែមជាដើម ។

¹ ពាក្យវិស័យឯកជននៅក្នុងឯកសារនេះ សំដៅទៅលើសហគ្រាសដូចជា ក្រុមហ៊ុនស្រាវជ្រាវនិងរចនា ក្រុមហ៊ុនទំនាក់ទំនងផ្សាយពាណិជ្ជកម្មនិងធ្វើទីផ្សារ ក្រុមហ៊ុនផលិត ភាពយន្ត បណ្តាញផ្សព្វផ្សាយ ស្ថានីយវិទ្យុឬទូរទស្សន៍ អ្នកផ្តល់សេវាសុខភាពឯកជន ក្រុមហ៊ុនឱសថ និងក្រុមហ៊ុនអន្តរជាតិផ្សេងៗជាដើម លើកលែងតែក្រុមហ៊ុនផ្ទាំងកំរិតឬឧស្សាហកម្មផ្ទាំងកំរិត ក្រុមហ៊ុនគ្រឿងស្រវឹងឬឧស្សាហកម្មគ្រឿងស្រវឹង ក្រុមហ៊ុនភេសជ្ជៈផ្អែម ។

ការរៀបចំវេទិកា

វេទិកាការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាព គឺរៀបចំដើម្បីចែករំលែកនូវបទពិសោធន៍ ដោះស្រាយ និងឆ្លើយតបនូវរាល់បញ្ហាសុខភាពដែលកំពុងកើតមាន ដោយមានការចូលរួមពីបុគ្គលនិងស្ថាប័នពាក់ព័ន្ធសំខាន់ៗក្នុងកិច្ចការងារផ្លាស់ប្តូរឥរិយាបថ ។ វេទិកាផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាព ត្រូវបានរៀបចំជាបីផ្នែកផ្សេងៗគ្នាដើម្បីធ្វើការឆ្លើយតបទៅនឹងតម្រូវការនិងបញ្ហាសុខភាពឱ្យបានទាន់ពេលវេលាតាមកម្រិតនៃអ្នកពាក់ព័ន្ធដូចជា អ្នកបង្កើតយុទ្ធសាស្ត្រនិងគោលនយោបាយនៅថ្នាក់ជាតិ អ្នកដឹកនាំការអនុវត្តកម្មវិធីសុខភាពនៅថ្នាក់ក្រោមជាតិ និងការចូលរួមរបស់អាជ្ញាធរនិងក្រុមគោលដៅដែលជាអ្នកអនុវត្តប្រើប្រាស់សេវាសុខភាពនៅថ្នាក់សហគមន៍ ។



ផ្នែកទី១

វេទិកាថ្នាក់ជាតិ



ផ្នែកទី១ : វេទិកាថ្នាក់ជាតិ

វេទិកាថ្នាក់ជាតិត្រូវរៀបចំនិងចាត់ចែងដោយមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ដោយធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមការងារបច្ចេកទេសនិងដៃគូដទៃទៀត ដែលផ្តល់នូវការជួយជ្រោមជ្រែងផ្នែកថវិកានិងការតាក់តែងកម្មវិធី ។ មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពនឹងធ្វើការជាមួយដៃគូជំនាញដែលទាក់ទងទៅនឹងប្រធានបទណាមួយសម្រាប់ការរៀបចំវេទិកាម្តងៗ ។ វេទិកាថ្នាក់ជាតិប្រារព្ធធ្វើឡើងចំនួនពីរដងក្នុងមួយឆ្នាំ ។ មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពត្រូវបង្កើតគណៈកម្មការរៀបចំវេទិកា និងរៀបចំរបៀបវារៈសម្រាប់វេទិកានីមួយៗ (ឧបសម្ព័ន្ធទី១) ។

ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ

ការឧបត្ថម្ភផ្នែកថវិកាសម្រាប់វេទិកានីមួយៗនឹងត្រូវធ្វើឡើងដោយថវិកាជាតិ និង/ឬអង្គការមិនមែនរដ្ឋាភិបាលរួមទាំងម្ចាស់ជំនួយនិងក្រុមហ៊ុនឯកជនជាដើម ។ ដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃវេទិកាថ្នាក់ជាតិនេះ គួរតែមានការស្វែងរកការឧបត្ថម្ភនិងការជ្រោមជ្រែងពីម្ចាស់ជំនួយនិងដៃគូពាក់ព័ន្ធ ។ លើសពីនេះទៀត គួរមានការកំណត់រក និងជៀសផុតនូវរាល់ទំនាស់ផលប្រយោជន៍ដោយសារក្រុមហ៊ុនឯកជនដែលអាចជះឥទ្ធិពលដល់រដ្ឋាភិបាលបាន ។

វេទិកាថ្នាក់ជាតិនឹងប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញឬតាមបណ្តាលខេត្តនានា អាស្រ័យលើសេចក្តីសម្រេចពីគណៈកម្មការវេទិកា ។ ប្រធានគណៈកម្មការជាអ្នកសម្រេចទៅលើរបៀបវារៈនិងគម្រោងទាំងមូលឱ្យសមស្របទៅនឹងកញ្ចប់ថវិកាកាលវិភាគ និងវាគ្មិនជាដើម ។

មុនពេលប្រារព្ធពិធី

ការជ្រើសរើសប្រធានបទសម្រាប់វេទិកានីមួយៗ ត្រូវឆ្លើយតបទៅនឹងបញ្ហាសុខភាពជាអាទិភាព ។ ដំណើរការនេះអាចនឹងរួមបញ្ចូលទាំងការអង្កេតតាមប្រព័ន្ធអ៊ីនធឺណិត ឬការធ្វើបទសម្ភាសជាមួយនិងស្ថាប័នពាក់ព័ន្ធនៅកម្ពុជាដើម្បីស្វែងយល់អំពីតម្រូវការនិងប្រធានបទអាទិភាព ។ ដំណឹងនៃការរៀបចំវេទិកានឹងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងទាន់ពេលវេលា ។ ចំណែកឯការអញ្ជើញក៏នឹងត្រូវរៀបចំឱ្យស្របទៅតាមបរិបទនៃអ្នកចូលរួម អាចធ្វើតាមរយៈសារអេឡិចត្រូនិចឬលិខិតអញ្ជើញចំពោះកម្មវិធីជាតិ តំណាងមន្ទីរពាក់ព័ន្ធនៅតាមខេត្ត និងភាគី ពាក់ព័ន្ធសំខាន់ៗនៃរដ្ឋាភិបាលនិងមិនមែនរដ្ឋាភិបាល ។ ចំពោះការអញ្ជើញវាគ្មិនវិញក៏ឱ្យត្រូវទៅតាមប្រធានបទ បទពិសោធន៍ដែលទាក់ទងនឹងការងារផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម និងកម្រិតចូលរួមនៅក្នុងកិច្ចពិភាក្សា ។

ក្នុងពេលប្រារព្ធពិធី

វាក្នុងនីមួយៗអាចធ្វើការពិភាក្សាជាក្រុមរួម ឬជាបុគ្គលជាមួយអ្នកចូលរួម ឬជាការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងការពង្រឹងសមត្ថភាពផងដែរ ។

- វិធីសាស្ត្រ : តាមបែបចូលរួមនិងមានភាពស្មើគ្នា ងាយស្រួលផ្លាស់ប្តូរយោបល់ ។
- ទីតាំងនិងការរៀបចំ : ទីតាំងសមរម្យ ។

ក្រោយពេលប្រារព្ធពិធី

ក្រោយពិធី នឹងមានវីដេអូ រូបថត របាយការណ៍ ក៏ដូចជាឯកសារផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយនៅលើបណ្តាញសង្គមនិងគេហទំព័រ ដែលមានតំណភ្ជាប់ទៅនឹងបណ្តាញយឌីជីថលរបស់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ។ បន្ថែមពីនេះទៀត ក៏នឹងមានការប្រមូលយកព័ត៌មានរួមមានលេខទូរស័ព្ទ សម្រាប់ទំនាក់ទំនងជាមួយអ្នកចូលរួមវេទិកា និងបង្កើតជាបណ្តាញទំនាក់ទំនងដូចជា ក្រុមតេឡេក្រាម (Telegram Group) សម្រាប់វេទិកាលើកក្រោយទៀត ។

ការតាមដាននិងការវាយតម្លៃវេទិកា

ការវាយតម្លៃនឹងត្រូវធ្វើឡើងទៅលើគ្រប់វេទិកា ដោយពិនិត្យទៅលើកម្រិតសកម្មនៃអ្នកចូលរួម ចំណាប់អារម្មណ៍ និងការប្រែប្រួលនៃចំណេះដឹង បទពិសោធន៍ដែលទទួលបានពីការចូលរួមវេទិកា ។ ការតាមដានផលសម្រេចនិងលទ្ធផលពីវេទិកាមានដូចតទៅ ៖

ក. កម្រិតសកម្មនៃអ្នកចូលរួម :

១. ចំនួននៃអ្នកចូលរួម
២. ព័ត៌មានត្រលប់ចំពោះវេទិកាពីអ្នកចូលរួមមុនពេលចាកចេញ ។

ខ. ការយល់ដឹង និងចំណាប់អារម្មណ៍លើខ្លឹមសារដែលបានបង្ហាញ :

១. ការទទួលយកជំនាញដែលបានសិក្សាពីវេទិកា
២. ចំនួននៃការទាញយក ឬចូលមើលឯកសារនៅឯបណ្តាញយឌីជីថលរបស់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព គេហទំព័រ និងទំព័របណ្តាញសង្គមរបស់វេទិកា ។

មុខងារនិងការទទួលខុសត្រូវរបស់គណៈកម្មការរៀបចំវេទិកាសម្រាប់ថ្នាក់ជាតិ

វេទិកានៃការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាពនីមួយៗ នឹងមានគណៈកម្មការមួយដែលទទួលបន្ទុក រៀបចំនិងចាត់ចែងចំនួន ៥ ឬ ៧ នាក់ ដែលមានមុខងារនិងតួនាទីដូចខាងក្រោម ៖

ក. ប្រធានគណៈកម្មការ : ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព

តួនាទី : គ្រប់គ្រងវេទិកា ពិនិត្យឯកភាពប្រធានបទ វិធីសាស្ត្រ និងបច្ចេកទេសផ្សេងៗ ។

- ១. ជ្រើសតាំងគណៈកម្មការសម្រាប់វេទិកានីមួយៗដែលសមស្របនឹងប្រធានបទ និងវិសាលភាពរបស់វេទិកា
- ២. ឯកភាពទៅលើប្រធានបទនិងខ្លឹមសារដែលត្រូវបង្ហាញ
- ៣. ឯកភាពទៅលើគម្រោងសម្រាប់សកម្មភាពមុនពេលប្រារព្ធពិធី ក្នុងពេលប្រារព្ធពិធី និងក្រោយពេលប្រារព្ធពិធី
- ៤. តែងតាំងអនុប្រធានគណៈកម្មការ ប្រធានបច្ចេកទេសគណៈកម្មការ អ្នកតាក់តែងពិធី ជ្រើសរើសអ្នកឧបត្ថម្ភ កម្មវិធី ។

ខ. អនុប្រធានគណៈកម្មការ : អនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (តែងតាំងដោយប្រធាន)

- ១. ធ្វើការសម្របសម្រួលជាមួយនឹងប្រធានគណៈកម្មការដើម្បីធានាឱ្យបានថា រាល់កិច្ចការដែលបានឯកភាព និងកាលវិភាគប្រព្រឹត្តទៅស្របតាមការគ្រោងទុក ទាំងនៅមុនពេលប្រារព្ធពិធី ក្នុងពេលប្រារព្ធពិធី និងក្រោយ ពេលប្រារព្ធពិធី
- ២. តាមដាននិងធានាថា កាលវិភាគនិងគោលដៅនៃវេទិកាត្រូវបានអនុវត្តនិងសម្រេចបានដោយជោគជ័យ
- ៣. ទទួលបន្ទុកជាប្រធានស្តីទីក្នុងករណីអវត្តមានរបស់ប្រធានគណៈកម្មការ ។

គ. ប្រធានបច្ចេកទេសគណៈកម្មការ :

- ១. ត្រួតពិនិត្យនិងសម្របសម្រួលដល់សមាជិកគណៈកម្មការនៃវេទិកាដើម្បីធានាឱ្យបានថា ការគ្រោងពេលវេលា ការតាក់តែង និងការអនុវត្តនៃវេទិកាប្រព្រឹត្តទៅទាន់ពេលត្រឹមត្រូវ
- ២. សម្របសម្រួលជាមួយនឹងប្រធានគណៈកម្មការដើម្បីទទួលបានការឯកភាព ព្រមទាំងធ្វើសហប្រតិបត្តិការ ជិតស្និទ្ធជាមួយលេខាធិការក្នុងករណីចាំបាច់ ដើម្បីផ្តល់ជំនួយបច្ចេកទេសនិងភស្តុភារសម្រាប់វេទិកា
- ៣. សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងភាគីពាក់ព័ន្ធរបស់វេទិកាដើម្បីកំណត់រក និងកាត់បន្ថយការរាំងស្ទះនិង ភាពយឺតយ៉ាវនៃដំណើរការការងារ
- ៤. រៀបចំនិងអនុវត្តទៅតាមគម្រោងនៃវេទិកាឱ្យបានជោគជ័យលើទិន្នន័យបច្ចេកទេស ។

យ. លេខាធិការដ្ឋាន : ការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព

- ១. ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ វាគ្មិន ដើម្បីជ្រើសរើសប្រធានបទ តាមដាននិងវាយតម្លៃវេទិកា
- ២. ផ្តល់ជំនួយដល់ប្រធានគណៈកម្មការតាមរយៈការពិនិត្យទៅលើខ្លឹមសារដែលត្រូវបង្ហាញ និងមតិក្រលំបំ
- ៣. ផ្តល់ជំនួយភ័ស្តុភារនិងគ្រោងការតាមតម្រូវការជាក់ស្តែងរបស់ប្រធានគណៈកម្មការ
- ៤. ផ្តល់ជំនួយក្នុងការសម្របសម្រួលការកត់ត្រា និងការចែករំលែកខ្លឹមសារដែលត្រូវបង្ហាញតាមការស្នើដាក់ស្តែងពីប្រធានគណៈកម្មការ ។

ង. រដ្ឋបាលនិងហិរញ្ញវត្ថុ

រៀបចំកន្លែងប្រជុំ និងថវិកា (ថវិកាជាតិ និង/ឬអង្គការមិនមែនរដ្ឋាភិបាល រួមទាំងម្ចាស់ជំនួយនិងក្រុមហ៊ុនឯកជនជាដើម) ។

ច. អ្នកឧបត្ថម្ភកម្មវិធី : ស្ថាប័នដែលផ្តល់ថវិកា

- ១. ចាត់ចែងនិងគ្រប់គ្រងថវិកាសម្រាប់ការតាក់តែងនិងការរៀបចំវេទិកា ព្រមទាំងផ្តល់ជំនួយបន្ថែមដូចជាលទ្ធកម្មជាដើម
- ២. ផ្តល់ប្រឹក្សាដល់ប្រធានគណៈកម្មការនិងអនុប្រធានគណៈកម្មការ ជាជំនួយក្នុងការរើសយកប្រធានបទ ព័ត៌មានត្រូវបង្ហាញនិងសកម្មភាព ។

ឆ. អ្នកតាក់តែងពិធី : ក្រុមការងារតាក់តែងនិងរៀបចំវេទិកា

- ១. ផ្តល់ជាគំនិត ឧបករណ៍សម្រាប់វេទិកា ព្រមទាំងគម្រោងសកម្មភាពសម្រាប់មុនពេលប្រារព្ធពិធី ក្នុងពេលប្រារព្ធពិធី និងក្រោយពេលប្រារព្ធពិធីដើម្បីទទួលបាននូវការសម្រេច និងការឯកភាពពីប្រធានគណៈកម្មការ និងជំនួយការនៃប្រធានគណៈកម្មការ
- ២. តាក់តែងនិងរៀបចំខ្លឹមសារសម្រាប់បង្ហាញក្រោយពីទទួលបានការឯកភាពពីប្រធានគណៈកម្មការ ដែលក្នុងនោះរួមមាន សកម្មភាពក្នុងពេលប្រារព្ធពិធី ការផ្សព្វផ្សាយមុនពេលប្រារព្ធពិធី និងការចាត់ចែងព័ត៌មានក្រោយពេលប្រារព្ធពិធី ។

ផ្នែកទី២

វេទិកាថ្នាក់ក្រោមជាតិ



ផ្នែកទី២ : វេទិកាថ្នាក់ក្រោមជាតិ/ថ្នាក់ខេត្ត

វេទិកាថ្នាក់ក្រោមជាតិ/ថ្នាក់ខេត្តនឹងត្រូវរៀបចំនិងចាត់ចែងដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដោយធ្វើសហ-ប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ក្រុមការងារបច្ចេកទេសនិងដៃគូដទៃទៀត ។ សមាស-ភាពអ្នកចូលរួមក្នុងវេទិកាថ្នាក់ក្រោមជាតិរួមមាន ការិយាល័យបង្ការនិងគ្រប់គ្រងជំងឺ ផ្នែកលើកកម្ពស់សុខភាពរាជធានី ខេត្ត (PHPU) ដែលមានតួនាទីជាលេខាធិការដ្ឋាន ធ្វើការរៀបចំទឹកនៃសមរម្យដើម្បីឱ្យអ្នកចូលរួមអាចទស្សនាតាមអនឡាញ ។ ចំណែកឯទីតាំងសម្រាប់វេទិកាថ្នាក់រាជធានី-ខេត្ត អាចជ្រើសរើសបានតាមកម្រិតដែលកញ្ចប់ថវិកាសម្រាប់វេទិកានេះអាចផ្តល់ជូន ។ ក្នុងករណីមានសកម្មភាពពិសេសណាមួយនៅថ្នាក់រាជធានី ខេត្ត ដែលត្រូវតែរៀបចំឡើងបន្ថែមទៅលើការទស្សនាការផ្សាយផ្ទាល់ទៀត សកម្មភាពទាំងនេះអាចតាក់តែងនិងអនុវត្តបាននៅតាមរាជធានី ខេត្តនីមួយៗ និងត្រូវឆ្លងកាត់ការសម្របសម្រួលជាមួយនឹងគណៈកម្មការនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ដើម្បីធានាឱ្យបាននូវភាពស៊ីចង្វាក់គ្នានៃការតាក់តែងនិងគោលបំណងដូចវេទិកាទាំងអស់ ។

មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព អាចនឹងធ្វើសហប្រតិបត្តិការជាមួយនឹងផ្នែកលើកកម្ពស់សុខភាពរាជធានីខេត្ត (ការិយាល័យបង្ការនិងគ្រប់គ្រងជំងឺ) ដើម្បីរៀបចំវេទិកានៃការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាពថ្នាក់ក្រោមជាតិ ។ ក្នុងករណីនេះការបណ្តុះបណ្តាលបច្ចេកទេសនិងការត្រួតពិនិត្យនឹងត្រូវផ្តល់ជូនដល់ផ្នែកលើកកម្ពស់សុខភាពរាជធានី ខេត្តដើម្បីមានសមត្ថភាពអាចអនុវត្តតាមគោលការណ៍ណែនាំបាន ហើយក៏អាចបង្កើតនូវវេទិកាប្រកបដោយភាពសកម្ម និងជំរុញការអនុវត្តសម្រាប់ប្រធានបទទាក់ទងនឹងការផ្លាស់ប្តូរឥរិយាបថតាមរយៈការប្រាស្រ័យទាក់ទងដើម្បីសុខភាពរបស់ខ្លួន ។

ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ

ចំពោះវេទិកានៅថ្នាក់រាជធានី ខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្តនិងភាគីពាក់ព័ន្ធនឹងត្រូវចូលរួមចាត់ចែងថវិការបស់សាមីអង្គការផ្ទាល់ដើម្បីរៀបចំវេទិកា ។ ថវិកានេះអាចរកបានពីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍នានា និង/ឬវិស័យឯកជន ។ ដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃវេទិកាថ្នាក់ក្រោមជាតិនេះ គួរតែមានការស្វែងរកការឧបត្ថម្ភនិងការប្រោមប្រែងពីម្ចាស់ជំនួយនិងដៃគូពាក់ព័ន្ធនានា ។ លើសពីនេះទៀត គួរមានការកំណត់រកនិងជៀសឱ្យផុតនូវរាល់ទំនាស់ផលប្រយោជន៍ដោយសារក្រុមហ៊ុនឯកជនដែលអាចជះឥទ្ធិពលដល់រដ្ឋាភិបាលបាន ។

វេទិកាថ្នាក់ក្រោមជាតិនឹងប្រព្រឹត្តទៅតាមបណ្តាខេត្ត អាស្រ័យលើសេចក្តីសម្រេចពីគណៈកម្មការវេទិកាខេត្ត ។ ប្រធានគណៈកម្មការជាអ្នកសម្រេចទៅលើរបៀបវារៈនិងគម្រោងទាំងមូល ដោយសម្របទៅនឹងកញ្ចប់ថវិកា កាលវិភាគនិងវាគ្មិន ជាដើម ។

មុនពេលប្រារព្ធពិធី

ការជ្រើសរើសប្រធានបទសម្រាប់វេទិកានីមួយៗ ត្រូវឆ្លើយតបទៅនឹងបញ្ហាសុខភាពជាអាទិភាព ។ ដំណើរការនេះអាចនឹងរួមបញ្ចូលទាំងការអង្កេតតាមប្រព័ន្ធអ៊ីនធឺណិត ឬការធ្វើបទសម្ភាសជាមួយនិងស្ថាប័នពាក់ព័ន្ធនៅកម្ពុជាដើម្បីស្វែងយល់អំពីតម្រូវការនិងប្រធានបទជាអាទិភាព ។ ដំណឹងនៃការរៀបចំវេទិកានឹងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងទាន់ពេលវេលា ។ ចំណែកឯការអញ្ជើញក៏នឹងត្រូវរៀបចំឱ្យស្របទៅតាមបរិបទនៃអ្នកចូលរួម អាចធ្វើតាមរយៈសារអេឡិចត្រូនិចឬលិខិតអញ្ជើញចំពោះកម្មវិធីជាតិ តំណាងមន្ទីរពាក់ព័ន្ធនៅតាមខេត្ត និងភាគី ពាក់ព័ន្ធសំខាន់ៗនៃរដ្ឋាភិបាលនិងមិនមែនរដ្ឋាភិបាល ។ ចំពោះការអញ្ជើញវាគ្មិនវិញក៏ឱ្យត្រូវទៅតាមប្រធានបទ បទពិសោធន៍ដែលទាក់ទងនឹងការងារផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម និងកម្រិតចូលរួមនៅក្នុងកិច្ចពិភាក្សា ។

ក្នុងពេលប្រារព្ធពិធី

វាគ្មិននីមួយៗអាចធ្វើការពិភាក្សាជាក្រុមរួម ឬជាបុគ្គលជាមួយអ្នកចូលរួម ឬជាការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងការពង្រឹងសមត្ថភាពផងដែរ ។

- វិធីសាស្ត្រ : តាមបែបចូលរួមនិងមានភាពស្មើគ្នា ងាយស្រួលផ្លាស់ប្តូរយោបល់ ។
- ទីតាំងនិងការរៀបចំ : ទីតាំងសមរម្យ ។

ក្រោយពេលប្រារព្ធពិធី

ក្រោយពិធី នឹងមានវីដេអូ រូបថត របាយការណ៍ ក៏ដូចជាឯកសារផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយនៅលើបណ្តាញសង្គមនិងគេហទំព័រ ដែលមានតំណភ្ជាប់ទៅនឹងបណ្តាល័យឌីជីថលរបស់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ។ បន្ថែមពីនេះទៀត ក៏នឹងមានការប្រមូលយកព័ត៌មានរួមមានលេខទូរស័ព្ទ សម្រាប់ទំនាក់ទំនងជាមួយអ្នកចូលរួមវេទិកា និងបង្កើតជាបណ្តាញទំនាក់ទំនងដូចជា ក្រុមតេឡេក្រាម (Telegram Group) សម្រាប់វេទិកាលើកក្រោយទៀត ។

ការតាមដាននិងការវាយតម្លៃវេទិកា

ការវាយតម្លៃនឹងត្រូវធ្វើឡើងទៅលើគ្រប់វេទិកា ដោយពិនិត្យទៅលើកម្រិតសកម្មនៃអ្នកចូលរួម ចំណាប់អារម្មណ៍ និងភាពពេញលេញនៃសម្ភារអប់រំដែលប្រើប្រាស់ក្នុងវេទិកា ។ ការតាមដានផលសម្រេចនិងលទ្ធផលពីវេទិកាមានដូចតទៅ ៖

ក. កម្រិតសកម្មនៃអ្នកចូលរួម និងចំណាប់អារម្មណ៍ :

១. ចំនួននៃអ្នកចូលរួម
២. ព័ត៌មានត្រលប់ទៅលើវេទិកាពីអ្នកចូលរួមមុនពេលចាកចេញ ។

ខ. ការយល់ដឹងនិងចំណាប់អារម្មណ៍លើខ្លឹមសារដែលបានបង្ហាញ :

១. ការទទួលយកជំនាញដែលបានសិក្សាពីវេទិកា
២. ចំនួននៃការទាញយក ឬចូលមើលឯកសារនៅឯបណ្ណាល័យឌីជីថលរបស់មជ្ឈមណ្ឌលជាតិលើកកំពស់-សុខភាព គេហទំព័រ និងទំព័របណ្ណាញសង្គមរបស់វេទិកា ។



ផ្នែកទី៣

វេទិកាថ្នាក់សហគមន៍



ផ្នែកទី ៣ : វេទិកាថ្នាក់សហគមន៍

វេទិកាថ្នាក់សហគមន៍នឹងត្រូវបានរៀបចំនិងចាត់ចែងដោយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដោយធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តផ្នែកលើកកម្ពស់សុខភាព ក្រុមការងារបច្ចេកទេសនិងដៃគូដទៃទៀត ។ សមាសភាពអ្នកចូលរួមក្នុងវេទិកាថ្នាក់សហគមន៍រួមមាន ការិយាល័យបង្ការនិងគ្រប់គ្រងជំងឺ ផ្នែកលើកកម្ពស់សុខភាពរាជធានី-ខេត្ត (PHPU) សមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ សង្កាត់ (គកនក) និងក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ។ ចំណែកឯទីតាំងសម្រាប់វេទិកាថ្នាក់សហគមន៍ អាចជ្រើសរើសបានក្នុងកម្រិតដែលកញ្ចប់ថវិកាសម្រាប់វេទិកានោះផ្តល់ជូន និងអាចធ្វើបាននៅក្នុងសហគមន៍ដូចជា នៅសាលាស្រុក ឬទីតាំងណាមួយក្នុងសហគមន៍ដែលសមស្របសម្រាប់ធ្វើវេទិកា ។ វេទិកាថ្នាក់សហគមន៍នេះនឹងប្រព្រឹត្តទៅតាមបណ្តារាជធានី-ខេត្ត អាស្រ័យលើសេចក្តីសម្រេចពីគណៈកម្មការវេទិកា ដែលអាចប្រព្រឹត្តទៅយ៉ាងតិចរយៈពេលកន្លះថ្ងៃ ។

ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ

ចំពោះវេទិកានៅថ្នាក់សហគមន៍ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិនិងភាគីពាក់ព័ន្ធត្រូវចូលរួមចាត់ចែងថវិការបស់សាមីអង្គភាពផ្ទាល់ដើម្បីរៀបចំវេទិកា ។ ថវិកានេះអាចរកបានតាមរយៈការលើកជាផែនការសកម្មភាពរបស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ឬពីដៃគូអភិវឌ្ឍន៍នានា ។

មុនពេលប្រារព្ធពិធី

ការជ្រើសរើសប្រធានបទសម្រាប់វេទិកានីមួយៗ ត្រូវឆ្លើយតបទៅនឹងបញ្ហាសុខភាពជាអាទិភាពតាមបែបចូលរួមផ្ទាល់ពីសហគមន៍ ឬការធ្វើបទសម្ភាសន៍ជាមួយនឹងក្រុមគោលដៅណាមួយនៅក្នុងសហគមន៍ ។ អ្នកចូលរួមក៏អាចស្នើសុំរបៀបវារៈនៃវេទិកាជាមុន ដើម្បីឱ្យគណៈកម្មការនៃវេទិកាពិចារណានិងរៀបចំទុកជាមុនផងដែរ ។ គណៈកម្មការចាត់ចែងវេទិកានៃស្រុកប្រតិបត្តិអ្នកសម្រេចទៅលើរបៀបវារៈ ប្រធានបទ និងគម្រោងទាំងមូលដែលសមស្របទៅនឹងកញ្ចប់ថវិកា និងស្ថានភាពជាក់ស្តែងដែលកើតមាននៅក្នុងសហគមន៍ ។

ដំណឹងនៃការរៀបចំវេទិកាសហគមន៍នឹងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងទាន់ពេលវេលា ។ រីឯការអញ្ជើញនិងត្រូវរៀបចំឱ្យស្របទៅតាមបរិបទអ្នកចូលរួមអាចតាមរយៈលិខិត ឬប្រើឧបករណ៍បំពងសំឡេង (ដើម្បីរំលឹក) ។ល។

ក្នុងពេលប្រារព្ធពិធី

បន្ថែមលើការចូលរួមចែករំលែកបទពិសោធន៍នៃការផ្លាស់ប្តូរឥរិយាបថពីសហគមន៍ វេទិកាក៏អាចធ្វើសកម្មភាពផ្លាស់ប្តូរឥរិយាបថជាក់ស្តែង ការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ការពង្រឹងចំណេះដឹងរបស់សហគមន៍ក្នុងការផ្លាស់ប្តូរឥរិយាបថ សកម្មភាពសំដែងរឿង ការចាក់វីដេអូ រឿងខ្លី សារជាសំឡេង និងវីធីសាស្ត្រផ្សេងៗទៀត ដើម្បីបង្កើនការចូលរួមកាន់តែមានភាពស្និទ្ធស្នាល ។

- វិធីសាស្ត្រ : តាមបែបចូលរួមនិងមានភាពស្មើគ្នា ងាយស្រួលធ្លាក់ចូលយោបល់ ។
- ទីតាំងនិងការរៀបចំ : ទីតាំងសមរម្យ ។

ក្រោយពេលប្រារព្ធពិធី

ក្រោយពិធី គណៈកម្មការនៃវេទិកាថ្នាក់សហគមន៍នឹងធ្វើវីដេអូ រូបថត របាយការណ៍ និងឯកសារផ្សេងៗទៀត ទៅតាមរចនាសម្ព័ន្ធពិធីក្រោមជាតិទៅថ្នាក់ជាតិ ដើម្បីផ្សព្វផ្សាយនៅលើបណ្តាញសង្គមនិងគេហទំព័រដែលមានតំណ ភ្ជាប់ទៅនឹងបណ្តាញយឌីជីថលរបស់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ។ បន្ថែមពីនេះទៀតក៏នឹងមានការប្រមូល យកព័ត៌មាន (លេខទូរស័ព្ទ) សម្រាប់ទំនាក់ទំនងជាមួយអ្នកចូលរួមវេទិកា និងបង្កើតជាក្រុមតេឡេក្រាម (Telegram Group) សម្រាប់វេទិកាលើកក្រោយទៀត ។

ការតាមដាននិងការវាយតម្លៃវេទិកា

ការវាយតម្លៃនឹងត្រូវធ្វើឡើងទៅលើគ្រប់វេទិកា ដោយពិនិត្យទៅលើកម្រិតសកម្មនៃអ្នកចូលរួម ចំណាប់អារម្មណ៍ និងភាពពេញលេញនៃសម្ភារអប់រំដែលប្រើប្រាស់ក្នុងវេទិកា ។ ការតាមដានផលសម្រេចនិងលទ្ធផលពីវេទិកាមានដូចតទៅ ៖

កម្រិតសកម្មនៃអ្នកចូលរួម និងចំណាប់អារម្មណ៍ :

១. ចំនួននៃអ្នកចូលរួម
២. ព័ត៌មានត្រលប់ទៅលើវេទិកាពីអ្នកចូលរួមមុនពេលចាកចេញពីវេទិកា (តាមរយៈសំណួរវាយតម្លៃ) ។



ឧបសម្ព័ន្ធ



ឧបសម្ព័ន្ធទី១

ការរៀបចំរបៀបវារៈ អាចធ្វើតាមសេចក្តីណែនាំ :

ប្រធានបទរបស់កិច្ចពិភាក្សានិងការបណ្តុះបណ្តាល នឹងត្រូវរួមបញ្ចូលទាំងការងារផ្លាស់ប្តូរឥរិយាបថតាមរយៈការប្រាស្រ័យទាក់ទងដើម្បីសុខភាពប្រកបដោយគុណភាពនៅកម្ពុជា ដែលគាំទ្រដល់វិស័យសុខភាពជាអាទិភាពរបស់ភាគីពាក់ព័ន្ធ ដើម្បីផ្តល់ជាមេរៀនការផ្លាស់ប្តូរឥរិយាបថតាមរយៈការប្រាស្រ័យទាក់ទងដែលមានលក្ខណៈអន្តរវិស័យ អាចយកទៅអនុវត្តក្នុងបរិបទសុខភាពដែលមានវិសាលភាពទៅមុខទៀត ។

ឧទាហរណ៍ខ្លះៗសម្រាប់ធ្វើជាប្រធានបទនៃវេទិកា :

តើបច្ចេកវិទ្យាកំពុងជួយអ្វីខ្លះដល់កិច្ចការបញ្ជូនសារសុខភាពទៅកាន់ស្ត្រី និងយុវជនរបស់យើង ?	តើមធ្យោបាយអ្វីដែលកំពុងជួយដល់ការសម្រេចបាននូវគោលដៅសុខភាពនៅកម្ពុជា ?	តើការរៀបចំគម្រោងការងារការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាពប្រកបដោយភាពយេនឌ័រមានលក្ខណៈបែបណា ?
តើត្រូវអនុវត្តការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមបែបណា នៅពេលដែលការផ្លាស់ប្តូរឥរិយាបថមានការលំបាក ?	ការប្រើប្រាស់ការបង្ហាញផ្នែកអារម្មណ៍ដើម្បីជំរុញការផ្លាស់ប្តូរឥរិយាបថចំពោះសុខភាព	តើការផ្សព្វផ្សាយផ្នែកលើភាពសមហេតុផល អាចនាំឱ្យមានការផ្លាស់ប្តូរឥរិយាបថបានដែរឬទេ ?
កំណត់យកបរិបទដែលត្រូវដោះស្រាយឥរិយាបថចំពោះសុខភាពឱ្យចំគោលដៅ	?	?

ឧបសម្ព័ន្ធទី២ : ពន្យល់ន័យនៃពាក្យកាត់

IEC (Information, Education, Communication): ព័ត៌មាន ការអប់រំ ការប្រាស្រ័យទាក់ទង (IEC) គឺជាអន្តរាគមន៍នៃការប្រាស្រ័យទាក់ទងតាមមធ្យោបាយតែមួយ ពីប្រភពតែមួយ ទៅកាន់អ្នកទទួលដើម្បីនាំមកនូវការផ្លាស់ប្តូរឥរិយាបថរបស់បុគ្គល ។

BCC (Behavior Change Communication): ការផ្លាស់ប្តូរឥរិយាបថតាមរយៈការប្រាស្រ័យទាក់ទងដើម្បីសុខភាព (BCC) គឺជាដំណើរការសំដៅលើកកម្ពស់ឥរិយាបថសុខភាពបែបវិជ្ជមាន និងធ្វើឱ្យឥរិយាបថមាននិរន្តរភាពចំពោះបុគ្គល គ្រួសារ និងសហគមន៍ ។ -Source: NCHP BCC guideline (2008)

SBCC (Social and Behavior Change Communication): ការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមតាមរយៈការប្រាស្រ័យទាក់ទងដើម្បីសុខភាព (SBCC) គឺជាអន្តរាគមន៍នៃការប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម រួមមាន បទដ្ឋានសង្គម ការគាំទ្រសហគមន៍ និងគោលនយោបាយ ។ល។ ដោយផ្អែកលើឥរិយាបថគោលដែលបានកំណត់ និងទ្រឹស្តីនៃការផ្លាស់ប្តូរឥរិយាបថ រួមទាំងការរៀនសូត្រ និងទ្រឹស្តីទីផ្សារសង្គម ការតស៊ូមតិ និងចិត្តវិទ្យាសង្គម ។

SBC (Social and Behavior Change): ការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមដើម្បី សុខភាព (SBC) គឺជាអន្តរាគមន៍នៃការប្រាស្រ័យទាក់ទងដោយផ្ទាល់និងប្រយោល ដើម្បីនាំមកនូវការផ្លាស់ប្តូរឥរិយាបថជាបុគ្គលនិងសង្គម ។ SBC រួមបញ្ចូលទាំងយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរសហគមន៍និងបរិយាកាសជុំវិញ ដែលមានឥទ្ធិពលដល់ការផ្លាស់ប្តូរឥរិយាបថ ដូចជា យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍទីផ្សារ ការផ្តល់សេវាកម្ម និងការផ្លាស់ប្តូរគោលនយោបាយ និងរួមបញ្ចូលការរៀនសូត្រពីឥរិយាបថសេដ្ឋកិច្ច និងវិធីសាស្ត្រដោយគំនិតច្នៃប្រឌិត (Design Thinking) ផងដែរ ។

ប្រភព:

- NCHP BCC guideline (2008)
- The Communication Initiative Network, www.comminit.com
- The Health Communication Capacity Collaborative (HC3) <https://healthcommcapacity.org/>
- C-Change Learning Package for Social and Behavior Change Communication, <https://www.fhi360.org/resource/c-modules-learning-package-social-and-behavior-change-communication>

ឧបសម្ព័ន្ធទី៣ : គណៈកម្មការរៀបចំសេចក្តីណែនាំ

១. ក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព

១. លោកស្រីបណ្ឌិត	ឈា ឆដាភា	ប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព
២. លោកវេជ្ជ.	ឡាក់ ឡេង	អនុប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព
៣. លោកវេជ្ជ.	ស៊ុន សុវណ្ណ	អនុប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព
៤. លោកវេជ្ជ.	លីម ពេជ្រ	អនុប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព
៥. លោកឱសថ.	ទន់ សេណារី	ប្រធានការិយាល័យរដ្ឋបាល
៦. លោកស្រីវេជ្ជ.	អ៊ុក សុគន្ធ	ប្រធានការិយាល័យបច្ចេកទេស
៧. លោកវេជ្ជ.	លុន ឋានវុឌ្ឍ	អនុប្រធានការិយាល័យបច្ចេកទេស
៨. កញ្ញាវេជ្ជ.	ហិត សុខហេង	មន្ត្រីការិយាល័យបច្ចេកទេស
៩. លោកស្រី	ដេង យាង	មន្ត្រីការិយាល័យបច្ចេកទេស
១០. លោក	ហ៊ុ សោភា	មន្ត្រីការិយាល័យបច្ចេកទេស
១១. លោកវេជ្ជ.	សាន់ បូណ៌មី	ប្រធានផ្នែកថែទាំសុខភាពបឋម
១២. លោកស្រីវេជ្ជ.	វ៉ាយ វ៉ានី	ប្រធានផ្នែកថ្នាំជក់ឬសុខភាព
១៣. លោកស្រីវេជ្ជ.	ស៊ុន ហ្វានីតា	អនុប្រធានផ្នែកថ្នាំជក់ឬសុខភាព
១៤. កញ្ញាវេជ្ជ.	នេត ប៊ុណ្ណាហ៊ឺន	ប្រធានផ្នែកផ្សព្វផ្សាយ
១៥. លោកវេជ្ជ.	ហេង វ៉ាវុធ	អនុប្រធានផ្នែកផ្សព្វផ្សាយ
១៦. លោក	ស៊ី បណ្ណាការ	មន្ត្រីផ្នែកផ្សព្វផ្សាយ
១៧. លោកស្រីវេជ្ជ.	យ៉ា គីមស៊ាន	មន្ត្រីផ្នែកផ្សព្វផ្សាយ
១៨. លោកវេជ្ជ.	ហេង ប៊ុណ្ណា	ប្រធានផ្នែកសុខភាពបរិស្ថាននិងអនាម័យ
១៩. លោកវិស្វករ	ហ៊ាវ ប៊ុនស្រេង	អនុប្រធានផ្នែកសុខភាពបរិស្ថាននិងអនាម័យ
២០. លោកស្រីវេជ្ជ.	ស៊ុន វ៉ាន់ពិសី	ប្រធានផ្នែកអប់រំនិងលើកកំពស់សុខភាព
២១. លោកស្រីគ្រូពេទ្យ	លីម គា	អនុប្រធានផ្នែកអប់រំនិងលើកកំពស់សុខភាព

២. ក្រុមចូលរួមកែសម្រួលថ្នាក់ជាតិ

២២. លោកស្រីវេជ្ជ.	ទេព សំណាង	ប្រធានBCC នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែកនិងកាមរោគ
២៣. លោកវេជ្ជ.	ប៉េង វ៉ាសនា	អនុប្រធានផ្នែកឱសថនៃការិយាល័យបច្ចេកទេសមជ្ឈមណ្ឌលជាតិកំចាត់រោគរាសន៍និងហង់សិន
២៤. លោកស្រី	អ៊ុក វណ្ណៈ	ទីប្រឹក្សាកម្មវិធីជាតិអាហារូបត្ថម្ភនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក
២៥. លោក	ព្រំ វីរៈបុត្រ	មន្ត្រីផ្នែកអប់រំនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រ
២៦. លោកស្រី	អ៊ុ សុវណ្ណថា	មន្ត្រីក្រសួងសុខាភិបាល
២៧. លោក	ស្រៀង សុខមាន	មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
២៨. លោក	អ៊ុម សុភា	មន្ត្រីនាយកដ្ឋានវេជ្ជសាស្ត្របង្ការនៃក្រសួងសុខាភិបាល

៣. ក្រុមចូលរួមកែសម្រួលថ្នាក់ក្រោមជាតិ

២៩. លោកស្រី	គួន សារ៉េត	អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ
៣០. លោក	ហែន ប្រុស	អនុប្រធានការិ.បង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ
៣១. លោក	ម៉ែន ឈន់	មន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ
៣២. លោក	ងី ទិត	ប្រធានផ្នែកលើកកម្ពស់សុខភាពនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ
៣៣. លោកវេជ្ជ.	លីម លៀងងួន	អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង
៣៤. លោកវេជ្ជ.	គង់ ច័ន្ទធា	ប្រធានការិ.បង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង
៣៥. លោកស្រី	យុល និធា	អនុប្រធានការិ.បង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង
៣៦. លោកវេជ្ជ.	អ៊ុក វិទ្យា	អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង
៣៧. លោក	ជួង ចន្ទា	មន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង
៣៨. លោកស្រី	ញឹម ចាន់ធី	អនុប្រធានការិ.បង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង
៣៩. លោកស្រី	វ៉ាន់ ម៉ាដេត	ប្រធានផ្នែកលើកកម្ពស់សុខភាពនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង
៤០. លោកគ្រូពេទ្យ	តែង សារដ្ឋ	ប្រធានការិ.បង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន
៤១. លោកស្រី	ខុច ចន្ទី	មន្ត្រីលើកកម្ពស់សុខភាពនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន
៤២. លោកវេជ្ជ.	ចើ សុផាន់ណា	ប្រធានផ្នែកលើកកម្ពស់សុខភាពនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម
៤៣. លោក	ហេង ម៉េងហាង	មន្ត្រីលើកកម្ពស់សុខភាពនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម
៤៤. លោកវេជ្ជ.	ផុល ពន្លឺ	អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ
៤៥. លោកវេជ្ជ.	ម៉ា សុខន	ប្រធានការិ.បង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ
៤៦. លោកស្រី	ធីន សុថាត	មន្ត្រីលើកកម្ពស់សុខភាពនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ

៤. ក្រុមចូលរួមកែសម្រួលតំណាងអង្គការ

៤៧. លោក	អ៊ុម សុកឿន	អ្នកជំនាញផ្នែកទំនាក់ទំនងនៃអង្គការ FHI 360
៤៨. លោកស្រី	ជុំ ស្រីពៅ	មន្ត្រី CES នៃអង្គការម៉ារីស្តូបកម្ពុជា
៤៩. លោកស្រី	ទើ ស្រីនាង	BCC នៃអង្គការ WaterAID
៥០. លោកស្រី	ប៊ូ សារី	មន្ត្រីទំនាក់ទំនងដើម្បីការអភិវឌ្ឍនៃអង្គការយូនីសេហ្វ
៥១. លោក	ង៉ោ ម៉េងហាក់	មន្ត្រីបច្ចេកទេស SBC នៃអង្គការ FHI 360
៥២. លោក	រស់ ច័ន្ទបុរិទ្ធ	អ្នកគ្រប់គ្រងផ្នែកមនុស្សធម៌នៃអង្គការ Save the Children
៥៣. កញ្ញា	រឿន ស៊ីរឿង	ទីប្រឹក្សានៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា (World Bank Project)

៥. ម្ចាស់ជំនួយ USAID

៥៤. លោកស្រីវេជ្ជ.	សំ សុជា	អ្នកឯកទេសខាងគ្រប់គ្រងគម្រោង RH/FP/ទីភ្នាក់ងារជំនួយអាមេរិក USAID
-------------------	---------	---

៦. តំណាងអង្គការ PSI និង ក្រុមហ៊ុន 17 Triggers

៥៥. លោក	ជឹម ម៉ាល់ស្ទើរ	ប្រធានគម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព
៥៦. លោក	ងួន សុខន	អ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់
៥៧. លោកស្រី	គង់ សុជាតា	អ្នកជំនាញផ្នែកផ្លាស់ប្តូរឥរិយាបថ
៥៨. កញ្ញា	អ៊ុន យ៉ាវ៉ាត់	ប្រធានផ្នែកទំនាក់ទំនងសាធារណៈ & អភិវឌ្ឍន៍ធុរកិច្ច
៥៩. លោក	មិក សាជាណារា	អ្នកសម្របសម្រួលផ្នែកផ្លាស់ប្តូរឥរិយាបថ
៦០. លោកស្រី	ញឹក ស្រីឡែន	អ្នកសម្របសម្រួលផ្នែកផ្លាស់ប្តូរឥរិយាបថ
៦១. លោកស្រី	ដឹប ស្រីពេជ្រ	អ្នកសម្របសម្រួលជាន់ខ្ពស់លើការចូលរួមពីខាងក្រៅ
៦២. កញ្ញា	ម៉ៅ លក្ខណា	អ្នកសម្របសម្រួលផ្នែករដ្ឋបាលនិងភ័ស្តុភារ



ព័ត៌មានលម្អិត
សូមចូលទៅគេហទំព័ររបស់
មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព
www.nchp.gov.kh